



ថ្នាក់សិក្សាឆ្នាំ 2016

បញ្ជីផ្ទៀងផ្ទាត់លក្ខខណ្ឌតម្រូវសម្រាប់បញ្ចប់ការសិក្សា

ឈ្មោះសិស្ស៖ _____

បញ្ជីផ្ទៀងផ្ទាត់លក្ខខណ្ឌតម្រូវសម្រាប់បញ្ចប់ការសិក្សា គឺសម្រាប់សិស្សក្នុងថ្នាក់សិក្សាឆ្នាំ 2016 (សិស្សបានចូលរៀនថ្នាក់ទី 9 ក្នុងឆ្នាំសិក្សា 2012-13)។ ដើម្បីទទួលបានសញ្ញាបត្រ ឌីប្លូម៉ា សិស្សត្រូវដាក់ការប្រឡងរបស់រដ្ឋ ក្នុងមុខវិជ្ជាភាសាអង់គ្លេស និង គណិតវិទ្យា។ លក្ខខណ្ឌតម្រូវបន្ថែមត្រូវបានបរិយាយដូចខាងក្រោម។ ផ្នែក "ក្រេឌីតថ្នាក់វិទ្យាល័យ" អាស្រ័យលើ លក្ខខណ្ឌតម្រូវតាមមូលដ្ឋាន។

សិស្សដែលមិនបានបំពេញតាមស្តង់ដារលើរង្វាយតម្លៃធម្មតារបស់រដ្ឋ ដែលតម្រូវឲ្យសម្រាប់បញ្ចប់ការសិក្សា អាចប្រើប្រាស់ជម្រើសនានាដែលរដ្ឋបានអនុម័ត ដែលអាចរកឃើញ នៅទំព័រទី 2 នៃឯកសារនេះ អាស្រ័យលើភាពមានសិទ្ធិទទួលបាន។

ប្រសិនបើសិស្សទទួលបានសេវាការអប់រំពិសេស ក្រុមការងារកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP, Individualized Education) របស់គេ ណែនាំអំពីការសម្រេចអំពីថា តើ រង្វាយតម្លៃរបស់រដ្ឋ ឬ ជម្រើសណាខ្លះ សមស្របដើម្បីបំពេញលក្ខខណ្ឌតម្រូវរង្វាយតម្លៃសម្រាប់បញ្ចប់ការសិក្សា (សូមមើលត្រង់ "ការអប់រំពិសេស និង ការធ្វើតេស្តរបស់រដ្ឋ" តាមគេហទំព័រ www.k12.wa.us/Resources)។

សិស្សដែលធ្វើ ទៅសាលារដ្ឋរបស់រដ្ឋ Washington អាចបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការធ្វើតេស្ត នៅរដ្ឋផ្សេងទៀត ឬអាចដាក់ពាក្យសុំយកជម្រើសការធ្វើតេស្ត វាយតម្លៃបញ្ចប់ការសិក្សាផ្សេងទៀត ដោយមិនចាំបាច់ព្យាយាមចូលរួមធ្វើតេស្តថ្នាក់រដ្ឋលើកទីមួយឡើយ។

សូមជួបជាមួយអ្នកប្រឹក្សាយោបល់ក្នុងសាលារបស់អ្នក សម្រាប់ព័ត៌មានបន្ថែម។

<h3>ក្រេឌីតថ្នាក់វិទ្យាល័យ៖</h3> <p>សូមមើល ក្រុមរដ្ឋបាលរដ្ឋ Washington (WAC)180-51-067 សម្រាប់ព័ត៌មានលម្អិត</p> <table border="0"> <tr><td>ភាសាអង់គ្លេស</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>គណិតវិទ្យា</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>វិទ្យាសាស្ត្រ</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>សិក្សាសង្គម</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>សិល្បៈ</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>សុខភាព និង ភាពមាំមាំ</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>ភាសា</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>ការអប់រំដើម្បីអាជីពការងារ</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>មុខវិជ្ជាជាជម្រើស</td><td>តម្រូវឲ្យមាន _____ បានទទួល _____</td></tr> <tr><td>ផ្សេងៗ៖ _____</td><td>_____ តម្រូវឲ្យមាន _____ បានទទួល _____</td></tr> </table>	ភាសាអង់គ្លេស	តម្រូវឲ្យមាន _____ បានទទួល _____	គណិតវិទ្យា	តម្រូវឲ្យមាន _____ បានទទួល _____	វិទ្យាសាស្ត្រ	តម្រូវឲ្យមាន _____ បានទទួល _____	សិក្សាសង្គម	តម្រូវឲ្យមាន _____ បានទទួល _____	សិល្បៈ	តម្រូវឲ្យមាន _____ បានទទួល _____	សុខភាព និង ភាពមាំមាំ	តម្រូវឲ្យមាន _____ បានទទួល _____	ភាសា	តម្រូវឲ្យមាន _____ បានទទួល _____	ការអប់រំដើម្បីអាជីពការងារ	តម្រូវឲ្យមាន _____ បានទទួល _____	មុខវិជ្ជាជាជម្រើស	តម្រូវឲ្យមាន _____ បានទទួល _____	ផ្សេងៗ៖ _____	_____ តម្រូវឲ្យមាន _____ បានទទួល _____	<h3>ការប្រឡងរបស់រដ្ឋ៖</h3> <p>សូមមើលទំព័រទី 2 សម្រាប់ព័ត៌មានលម្អិត</p> <table border="0"> <tr><td>មុខវិជ្ជាភាសាអង់គ្លេស</td><td><input type="checkbox"/> បានជាប់</td></tr> <tr><td>គណិតវិទ្យា</td><td><input type="checkbox"/> បានជាប់</td></tr> </table> <h3>វិទ្យាល័យ និង គម្រោងទៅអនាគត៖</h3> <p>ត្រូវបានបង្កើតឡើង ដើម្បីជួយសិស្សឲ្យគិតជាប្រចាំអំពីអនាគតរបស់ពួកគេ ហើយជ្រើសរើសយកវគ្គសិក្សា ដែលនឹងជួយពួកគេត្រៀមខ្លួនឈប់ផុត សម្រាប់ គោលដៅនានាក្រោយថ្នាក់វិទ្យាល័យ ដែលបង្កើតឡើងដោយមានកិច្ចសហការជាមួយ មាតាបិតា/អាណាព្យាបាល និងបុគ្គលិកសាលានានា។</p> <p><input type="checkbox"/> បញ្ចប់</p>	មុខវិជ្ជាភាសាអង់គ្លេស	<input type="checkbox"/> បានជាប់	គណិតវិទ្យា	<input type="checkbox"/> បានជាប់
ភាសាអង់គ្លេស	តម្រូវឲ្យមាន _____ បានទទួល _____																								
គណិតវិទ្យា	តម្រូវឲ្យមាន _____ បានទទួល _____																								
វិទ្យាសាស្ត្រ	តម្រូវឲ្យមាន _____ បានទទួល _____																								
សិក្សាសង្គម	តម្រូវឲ្យមាន _____ បានទទួល _____																								
សិល្បៈ	តម្រូវឲ្យមាន _____ បានទទួល _____																								
សុខភាព និង ភាពមាំមាំ	តម្រូវឲ្យមាន _____ បានទទួល _____																								
ភាសា	តម្រូវឲ្យមាន _____ បានទទួល _____																								
ការអប់រំដើម្បីអាជីពការងារ	តម្រូវឲ្យមាន _____ បានទទួល _____																								
មុខវិជ្ជាជាជម្រើស	តម្រូវឲ្យមាន _____ បានទទួល _____																								
ផ្សេងៗ៖ _____	_____ តម្រូវឲ្យមាន _____ បានទទួល _____																								
មុខវិជ្ជាភាសាអង់គ្លេស	<input type="checkbox"/> បានជាប់																								
គណិតវិទ្យា	<input type="checkbox"/> បានជាប់																								

លក្ខខណ្ឌតម្រូវនៃការធ្វើតេស្តរបស់រដ្ឋនៃថ្នាក់សិក្សាឆ្នាំ 2016

មុខវិជ្ជាភាសាអង់គ្លេស

គណិតវិទ្យា

លក្ខខណ្ឌតម្រូវនៃមុខវិជ្ជាភាសាអង់គ្លេស (ELA) ត្រូវបានបំពេញដោយ (ជ្រើសរើសយកមួយ៖)

លក្ខខណ្ឌតម្រូវនៃមុខវិជ្ជាគណិតវិទ្យា ត្រូវបានបំពេញដោយ (ជ្រើសរើសយកមួយ៖)

ប្រឡងជាប់ការប្រឡងភាពស្មារតីជំនាញថ្នាក់វិទ្យាល័យក្នុងការអាន និង ការសរសេរ (HSPEs)^{1*}

ប្រឡងជាប់ការប្រឡងបញ្ចប់វគ្គសិក្សា (EOC) គណិតវិទ្យាចំនួនមួយ ឬ ការប្រឡងចេញ EOC^{1**}

មានពិន្ទុយ៉ាងហោច 2548 នៅក្នុងការធ្វើតេស្ត Smarter Balanced ELA¹

មានពិន្ទុយ៉ាងហោច 2595 នៅក្នុងការធ្វើតេស្ត Smarter Balanced គណិតវិទ្យា¹

ពិន្ទុកម្រិត 2 (មូលដ្ឋាន) លើ HSPEs ក្នុងការអាន និង សរសេរ ឬ ពិន្ទុកម្រិត CIA នៅលើការធ្វើតេស្ត Smarter Balanced ELA^{***} (កំណត់ចំពោះសិស្សនៅក្នុងការអប់រំពិសេស ក្នុងក្រុមការងារ IEP មួយ)¹

ពិន្ទុកម្រិត 2 (មូលដ្ឋាន) លើ EOC គណិតវិទ្យាចំនួនមួយឬការប្រឡងចេញ EOC ឬ ពិន្ទុកម្រិត CIA នៅលើការធ្វើតេស្ត Smarter Balanced ELA^{***} (កំណត់ចំពោះសិស្សនៅក្នុងការអប់រំពិសេស ក្នុងក្រុមការងារ IEP មួយ)¹

ប្រឡងជាប់ ELA ពីសំណុំប្រព័ន្ធជាមួយតម្លៃជាដើម របស់រដ្ឋ Washington (WAAS) ឬប្រព័ន្ធផ្តល់ស្ថិតិទៅកាន់សេចក្តីណែនាំនិងការវាស់វែងរបស់រដ្ឋ Washington (WA-AIM) (កំណត់ចំពោះសិស្សដែលមានបញ្ហាផ្នែកបញ្ញាធ្ងន់ធ្ងរ ក្នុងក្រុមការងារ IEP មួយ)¹

ប្រឡងជាប់គណិតវិទ្យាពីសំណុំប្រព័ន្ធជាមួយតម្លៃជាដើម របស់រដ្ឋ Washington (WAAS) ឬប្រព័ន្ធផ្តល់ស្ថិតិទៅកាន់សេចក្តីណែនាំនិង ការវាស់វែងរបស់រដ្ឋ Washington (WA-AIM) (កំណត់ចំពោះសិស្សដែលមាន បញ្ហាផ្នែកបញ្ញាធ្ងន់ធ្ងរ ក្នុងក្រុមការងារ IEP មួយ)¹

ប្រើជម្រើសប្រៀបធៀបពិន្ទុ^{1**}

ប្រើជម្រើសប្រៀបធៀបពិន្ទុ^{1**}

កម្រិតពិន្ទុ 3 ឬខ្ពស់ជាងនេះលើការប្រឡង AP ណាមួយ ឬពិន្ទុ 4 ឬខ្ពស់ជាងនេះលើការប្រឡង IB ណាមួយដែលបានអនុម័តសម្រាប់ ELA^{1**}

កម្រិតពិន្ទុ 3 ឬខ្ពស់ជាងនេះលើការប្រឡង AP ណាមួយ ឬពិន្ទុ 4 ឬខ្ពស់ជាងនេះលើការប្រឡង IB ណាមួយដែលបានអនុម័តសម្រាប់គណិតវិទ្យា^{1**}

ទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់លើ SAT ឬ ACT សម្រាប់ការអាន ឬ SAT ឬ ACT Plus Writing សម្រាប់ការសរសេរ^{1**}

ទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់លើ SAT ឬ ACT^{1**}

ប្រឡងជាប់លើបណ្តុំសមិទ្ធផលការសិក្សា (COE) ផ្នែក ELA^{1**}

ប្រឡងជាប់លើបណ្តុំសមិទ្ធផលការសិក្សា (COE) ផ្នែកគណិតវិទ្យា^{1**}

ប្រឡងជាប់រង្វាយតម្លៃទាបជាងកម្រិតថ្នាក់ ផ្នែក ELA (កំហិតចំពោះសិស្សថ្នាក់ទី 11 និង 12 ដែលទទួលបានការអប់រំពិសេស ក្នុងក្រុមការងារ IEP មួយ)¹

ជោគជ័យលើការវាយតម្លៃកម្រិតថ្នាក់ទាប ផ្នែកគណិតវិទ្យា (កំហិតចំពោះសិស្សថ្នាក់ទី 11 និង 12 ដែលទទួលបានការអប់រំពិសេស ក្នុងក្រុមការងារ IEP មួយ)¹

ប្រឡងជាប់រង្វាយតម្លៃដែលកំណត់ក្នុងតំបន់ (LDA) ផ្នែក ELA (កំហិតចំពោះសិស្សថ្នាក់ទី 12 ដែលទទួលបានការអប់រំពិសេស ក្នុងក្រុមការងារ IEP មួយ)¹

ប្រឡងជាប់រង្វាយតម្លៃដែលកំណត់ក្នុងតំបន់ (LDA) ផ្នែកគណិតវិទ្យា (កំហិតចំពោះសិស្សថ្នាក់ទី 12 ដែលទទួលបានការអប់រំពិសេស)^{1*}

សម្រាប់សិស្សដែលបន្តការសិក្សាយកសញ្ញាបត្រធានីមួយៗ ដោយមិនបានជោគជ័យលើតេស្ត ELA របស់រដ្ឋ Washington នោះ លក្ខខណ្ឌតម្រូវត្រូវបានលើកលែងដោយ (ជ្រើសរើសមួយ៖)

សម្រាប់សិស្សដែលបន្តការសិក្សាយកសញ្ញាបត្រធានីមួយៗ ដោយមិនបានជោគជ័យលើតេស្តគណិតវិទ្យារបស់រដ្ឋ Washington លក្ខខណ្ឌតម្រូវត្រូវបានលើកលែងដោយ (ជ្រើសរើសយកមួយ៖)

ប្រឡងជាប់តេស្ត ELA ឬការអានថ្នាក់វិទ្យាល័យដែលអនុម័តដោយ OSPI នៅក្នុងរដ្ឋផ្សេងមួយទៀត¹

ប្រឡងជាប់តេស្តគណិតវិទ្យាថ្នាក់វិទ្យាល័យដែលអនុម័តដោយ OSPI នៅក្នុងរដ្ឋផ្សេងមួយទៀត¹

តវ៉ាចំពោះលក្ខខណ្ឌតម្រូវរង្វាយតម្លៃ ELA ទៅកាន់រដ្ឋដោយសារតែកាលៈទេសៈពិសេស^{1**}

តវ៉ាចំពោះលក្ខខណ្ឌតម្រូវរង្វាយតម្លៃគណិតវិទ្យា ទៅកាន់រដ្ឋដោយសារតែកាលៈទេសៈពិសេស^{1**}

* HSPEs ផ្នែកការអាននិងការសរសេរ នឹងមានផ្តល់ជូនចំពោះសិស្សថ្នាក់ទី 12 ក្នុងរដ្ឋវ៉ាស៊ីនតោន ឆ្នាំ 2015 និងរដ្ឋវ៉ាស៊ីនតោន ឆ្នាំ 2016¹

** ការប្រឡង EOC ផ្នែកលើបទដ្ឋានសិក្សារបស់រដ្ឋ Washington ពីមុនៗលើគណិតវិទ្យា¹ ការប្រឡងចេញ EOC ផ្នែកលើបទដ្ឋានសិក្សារបស់រដ្ឋ Washington ដែលបានធ្វើបច្ចុប្បន្នភាព បទដ្ឋានសិក្សា (បទដ្ឋានស្នូលទូទៅ) ចាប់ផ្តើមនៅក្នុងឆ្នាំសិក្សា 2014-15¹

*** ពិន្ទុតម្រូវសម្រាប់សិស្សដើម្បីទទួលបានវិញ្ញាបនបត្រសមិទ្ធផលបុគ្គល (CIA) មិនទាន់ត្រូវបានកំណត់នៅឡើយ គិតត្រឹមខែសីហា ឆ្នាំ 2015 នេះ។ ពិន្ទុនឹងត្រូវបានប្រកាសនៅខែវិច្ឆិកា ឆ្នាំ 2015¹

¹ ការសម្រេចថាគឺសិស្សមានសិទ្ធិចូលរួមនៅក្នុងការវាយតម្លៃទូទាំងរដ្ឋ គឺជា [ការសម្រេចរបស់ក្រុមការងារកម្មវិធីអប់រំលក្ខណៈបុគ្គល \(IEP\)](#) មិនមែនជាការសម្រេចរដ្ឋបាលឡើយ។

^{1*} លុះត្រាតែសិស្សម្នាក់ត្រូវបានផ្ទេរទៅសាលារដ្ឋនៃរដ្ឋ Washington នៅថ្នាក់ទី 11 ឬ 12 សិស្សនោះត្រូវប្រឡងការវាយតម្លៃរបស់រដ្ឋឲ្យបានម្តង មុននឹងមានលក្ខណៈសម្បត្តិគ្រប់គ្រងសម្រាប់ជម្រើសនានាក្នុងផ្នែកនីមួយៗ (www.k12.wa.us/assessment/GraduationAlternatives)¹

¹ ត្រូវតែបានផ្ទេរទៅកាន់សាលារដ្ឋនៃរដ្ឋ Washington ពីរដ្ឋ ឬ សាលាឯកជនមួយផ្សេងទៀត។

^{1**} ត្រូវតែជាសិស្សថ្នាក់ទី 12 និងបំពេញតាមលក្ខណៈវិនិច្ឆ័យវិភាគ **បំផុត** ដែលបានចែងនៅក្នុង [ក្រុមរដ្ឋបាលរដ្ឋ Washington \(WAC\) 392-501-601](#) ដើម្បីដាក់ពាក្យសុំ។

លក្ខខណ្ឌតម្រូវនៃការធ្វើតេស្តរបស់រដ្ឋនៃថ្នាក់សិក្សាឆ្នាំ 2016 សំណួរជាទូទៅ

សិស្សត្រូវបំពេញលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សានៅក្នុងតំបន់និងរដ្ឋ ដើម្បីទទួលបានសញ្ញាបត្រឌីប្លូម៉ាថ្នាក់វិទ្យាល័យ។ **ទំព័រទី 1 នៃឯកសារនេះ មានបញ្ជីរៀងរាល់លក្ខខណ្ឌតម្រូវការធ្វើតេស្ត។ ទំព័រទី 2 កំណត់ពីជម្រើសនានានៃការធ្វើតេស្តដែលមានផ្តល់ជូន ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវទាំងនោះ។**

ខាងក្រោមនេះជាចម្លើយចំពោះសំណួរជាទូទៅមួយចំនួនអំពីការប្រឡងរបស់រដ្ឋ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នកប្រឹក្សានៅសាលារបស់អ្នក ឬចូលទៅកាន់គេហទំព័រ www.k12.wa.us/GraduationRequirements។

តើអ្វីជាលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សាដោយការធ្វើតេស្តថ្នាក់វិទ្យាល័យរបស់រដ្ឋ សម្រាប់ឆ្នាំសិក្សា 2016?

សិស្សត្រូវបំពេញតាមស្តង់ដារផ្នែកមុខវិជ្ជាភាសាអង់គ្លេស (ELA) និងគណិតវិទ្យា ដើម្បីមានសិទ្ធិបញ្ចប់ការសិក្សា។ សូមមើលទំព័រទី 2 នៃឯកសារនេះសម្រាប់តេស្ត និងជម្រើសនានា។

តើមានជម្រើសអ្វីខ្លះឬទេ សម្រាប់សិស្សដែលមានសិទ្ធិទទួលសេវាការអប់រំពិសេស ប្រសិនបើការធ្វើតេស្តរបស់រដ្ឋ មិនមានលក្ខណៈសមស្របនោះ?

ក្រុមការងារដែនការអប់រំលក្ខណៈបុគ្គល (IEP) កំណត់ថាតើជម្រើសដែលត្រូវបានអនុម័តណាខ្លះ ដែលសិស្សទទួលសេវាការអប់រំពិសេស អាចនឹងប្រើដើម្បីបំពេញលក្ខខណ្ឌបញ្ចប់ការសិក្សាដោយការវាយតម្លៃ។

មណ្ឌលទាំងឡាយ មាននីតិវិធីដែលអនុញ្ញាតឱ្យសិស្ស ដែលមានសិទ្ធិទទួលបានការអប់រំពិសេស លើកលែងលក្ខខណ្ឌតម្រូវលើមុខវិជ្ជា ឬក្រេឌីត នៅពេលមានទំនាក់ទំនងដោយផ្ទាល់រវាងការមិនអាចបំពេញលក្ខខណ្ឌតម្រូវលើមុខវិជ្ជា ឬក្រេឌីតបាន និងពិការភាពរបស់សិស្សនោះ (សូមមើល [WAC 180-51-115](#))។

តើពេលណាដែលលទ្ធផលនៃតេស្តថ្នាក់វិទ្យាល័យនាវេស្តផ្ការីក ត្រូវបានប្រគល់មកវិញ?

- **Smarter Balanced**៖ ក្នុងរយៈពេលពីរបីសប្តាហ៍ បន្ទាប់ពីសិស្សបញ្ចប់ការធ្វើតេស្ត
- **HSPE**៖ ខែមិថុនា
- **EOC**៖ ខែកញ្ញា
- **WA-AIM**៖ ខែមិថុនា

តើពេលណាខ្ញុំអាចប្រឡងឡើងវិញនូវតេស្តរបស់រដ្ឋ ដែលខ្ញុំប្រឡងមិនបាននោះ?

- **Smarter Balanced**៖ ខែវិច្ឆិកា និង ខែមីនា-មិថុនា
- **HSPE**៖ ខែវិច្ឆិកា និង ខែមីនា
- **EOC**៖ ខែមករា-កុម្ភៈ និង ឧសភា-មិថុនា
- **WA-AIM**៖ ខែកញ្ញា-វិច្ឆិកា និង ខែតុលា-មេសា

តេស្តផ្សេងៗទៀត ដែលអាចត្រូវបានប្រើជាជម្រើសនៃការបញ្ចប់ការសិក្សាដោយការវាយតម្លៃ ដូចជា SAT, ACT, AP និង IB មានតារាងពេលវេលា ដែលកំណត់ដោយបណ្តាអង្គការដែលផ្តល់តេស្តទាំងនោះ។ រដ្ឋមិនមានចំណែកក្នុងតារាងពេលវេលាធ្វើតេស្តទាំងនេះទេ។

តើមានអ្វីកើតឡើង បើខ្ញុំមិនបានបំពេញលក្ខខណ្ឌតម្រូវរង្វាយតម្លៃសម្រាប់បញ្ចប់ការសិក្សារបស់ខ្ញុំ ប៉ុន្តែបានប្រឡងជាប់គ្រប់លក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ខ្ញុំនោះ?

អ្នកនឹងមិនទទួលបានសញ្ញាបត្រឌីប្លូម៉ាឡើយ។ ប្រឡងជាប់គ្រប់លក្ខខណ្ឌតម្រូវរបស់រដ្ឋ ឬជម្រើសនានា គឺជាលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា លុះត្រាត្រូវបានលើកលែង ក្រោមលក្ខខណ្ឌវិតត្យាប័ណ្ណ (សូមជួបអ្នកប្រឹក្សានៅសាលារបស់អ្នក សម្រាប់ព័ត៌មានបន្ថែម)។

ប្រសិនបើខ្ញុំមិនបានប្រឡងជាប់គ្រប់ការប្រឡងរបស់រដ្ឋ ឬគ្រប់មុខវិជ្ជាដែលតម្រូវឱ្យទេនោះ តើខ្ញុំនឹងនៅតែអាចដើរជាមួយមិត្តរួមថ្នាក់នៅពេលបញ្ចប់ការសិក្សាឬទេ?

មណ្ឌលសាលាក្នុងស្រុក មានគោលការណ៍នានា ដែលលើកឡើងថាតើនរណាចូលរួមក្នុងពិធីបញ្ចប់ការសិក្សា។

តើខ្ញុំអាចប្រឡងជម្រើសវាយតម្លៃណាមួយ ដូចជា បណ្តុំសមិទ្ធផលសិក្សា ឬ SAT ជំនួសឱ្យការប្រឡងរបស់រដ្ឋបានឬទេ?

មិន ជំនួសឱ្យការប្រឡងរបស់រដ្ឋបានទេ ប៉ុន្តែជាឧទាហរណ៍បន្ថែម ប្រសិនបើអ្នក មិនជាគ្រូបង្រៀន ក្នុងការប្រឡងនានារបស់រដ្ឋ។ សិស្សត្រូវព្យាយាមប្រឡងរាល់ការប្រឡងនីមួយៗរបស់រដ្ឋ យ៉ាងហោចណាស់ម្តង មុនប្រើប្រាស់ជម្រើសផ្សេងៗទៀតដែលរដ្ឋអនុម័ត។

ទោះយ៉ាងណាក្តី ប្រសិនបើសិស្សរដ្ឋវ៉ាស៊ីនតោន រដ្ឋ Washington នៅថ្នាក់ទី 11 ឬ 12 លក្ខខណ្ឌវិនិច្ឆ័យផ្សេងទៀត អាចនឹងអនុញ្ញាតឱ្យសិស្សនោះ ប្រើប្រាស់ជម្រើសបញ្ចប់ការសិក្សាផ្សេងៗទៀត ដោយមិនប្រឡងរង្វាយតម្លៃរបស់រដ្ឋជាមុនឡើយ។

តើក្រេឌីតចំនួនប៉ុន្មានដែលខ្ញុំត្រូវការដើម្បីបញ្ចប់ការសិក្សា?

រដ្ឋតម្រូវយ៉ាងហោច 20 ក្រេឌីត ([ក្រមរដ្ឋបាល Washington \(WAC\) 180-51-067](#)); មណ្ឌលសាលាភាគច្រើន តម្រូវច្រើនជាងនេះ។ **អ្នកត្រូវបំពេញលក្ខខណ្ឌតម្រូវរបស់មណ្ឌលក្នុងតំបន់របស់អ្នក ដើម្បីបញ្ចប់ការសិក្សា។** សូមពិភាក្សាជាមួយសាលារបស់អ្នក ដើម្បីដឹងពីលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា។

ប្រសិនបើខ្ញុំប្រឡងជាប់គ្រប់ក្រេឌីតដែលរដ្ឋតម្រូវ តើខ្ញុំអាចទទួលបានសញ្ញាបត្រឌីប្លូម៉ារបស់រដ្ឋឬទេ?

មិនមានសញ្ញាបត្រឌីប្លូម៉ារបស់រដ្ឋនោះទេ។ មណ្ឌលសាលាក្នុងតំបន់ ជាអ្នកចេញសញ្ញាបត្រឌីប្លូម៉ា។

តើខ្ញុំមានជម្រើសអ្វីខ្លះ ប្រសិនបើខ្ញុំមិនបញ្ចប់ការសិក្សាទាន់ពេល?

- បន្តរៀននៅវិទ្យាល័យរបស់អ្នក។ ការអប់រំចំណេះទូទៅកម្រិត K-12 គឺឥតគិតថ្លៃ ឬរហូតដល់អាយុ 21 ឆ្នាំ។
- ចុះឈ្មោះក្នុងកម្មវិធីបញ្ចប់ថ្នាក់វិទ្យាល័យនៅមហាវិទ្យាល័យបច្ចេកទេស និងសហគមន៍៖ កម្មវិធីទាំងនេះជាទូទៅ ត្រូវបង់ប្រាក់ ប្រសិនបើអ្នកមានអាយុរវាង 16 និង 18 ឆ្នាំ។ ប្រសិនបើអ្នកអាយុ 19 ឆ្នាំ ឬលើនេះ មហាវិទ្យាល័យនានា មានជម្រើសលើកលែងថ្លៃសិក្សា។ សូមរកមើលថា តើមហាវិទ្យាល័យ ដែលអ្នកចង់ចូលរៀន មានផ្តល់កម្មវិធីបញ្ចប់ថ្នាក់វិទ្យាល័យដែរឬទេ។
- ចាប់ផ្តើមមុខវិជ្ជានៅមហាវិទ្យាល័យសហគមន៍ ឬមហាវិទ្យាល័យបច្ចេកទេស ដោយមិនមានសញ្ញាបត្រឌីប្លូម៉ាថ្នាក់វិទ្យាល័យ។
- បន្តសិក្សាយកវិញ្ញាបនបត្រសមមូលនឹងថ្នាក់វិទ្យាល័យ។ វិញ្ញាបនបត្រ គឺទទួលបាន បន្ទាប់ពីប្រឡងជាប់សេរីនៃតេស្ត។ សិស្សអាយុក្រោម 19 ឆ្នាំ ត្រូវមានលិខិតឱ្យចាកចេញពីសាលារបស់ពួកគេ ដើម្បីចូលរួមកម្មវិធីសមមូលថ្នាក់វិទ្យាល័យ។